

ឯកសារទស្សនានា

កម្មវិធីសិក្ខាសិលាពីគ្រោះយោបល់

ស្តីពី “ការពិនិត្យឡើងវិញ ផែនការសកម្មភាពទីក្រុងប៉េកាំង+២០”

ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៥

សណ្ឋាគារ ហ៊ីម៉ារី, ភ្នំពេញ

ចំនួនដែលមិនធ្លាប់មានពីមុនមក ដែលជា អ្នកចូលរួម១៧០០០នាក់ និងសកម្មជន ៣០០០០ នាក់ បានចូលរួមការបើកសន្និសីទស្ត្រីពិភពលោកលើកទីបួននៅទីក្រុងប៉េកាំងក្នុងខែកញ្ញា ឆ្នាំ១៩៩៥។ ពួកគេមកពីក្រុមចំរុះគ្នា ដែលមកពីជុំវិញពិភពលោកប៉ុន្តែពួកគេមានគោលបំណងតែមួយនៅក្នុងចិត្តគឺ៖ សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីទាំងអស់ដែលនៅគ្រប់ទីកន្លែង។ នៅពេល ដែលសន្និសីទបានបិទសេចក្តីប្រកាសទីក្រុងប៉េកាំង និងផែនការសកម្មភាពត្រូវបានសម្រេចឡើង ដែលមានន័យបំផុតមិនធ្លាប់មានសម្រាប់ការជំរុញសិទ្ធិមនុស្សរបស់ស្ត្រី ។

ផែនការសកម្មភាពទីក្រុងប៉េកាំង (Beijing Platform for Action) អំពាវនាវឱ្យមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង របស់រដ្ឋាភិបាល និងស្ថាប័នដទៃទៀត ដើម្បីឱ្យទទួលបានលទ្ធផលពេញលេញ និងអនុវត្តនូវផែនទីបង្ហាញផ្លូវ ដែលបានកំណត់ដោយផែនការសកម្មភាពទីក្រុងប៉េកាំង (BPFA)។ ក្នុងចំណោមតម្រូវការ ដែលបានរៀបរាប់នៅក្នុងផែនការសកម្មភាពទីក្រុងប៉េកាំង(BPFA)គឺ រៀងគរធនធានសម្រាប់ការអភិវឌ្ឍរបស់ស្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន ទៅលើការអភិវឌ្ឍសិទ្ធិស្ត្រី ដោយផ្តល់ឱកាសស្មើគ្នា និងការចូលរួមស្មើគ្នា របស់ស្ត្រីក្នុងការបង្កើតគោលនយោបាយគ្រប់កម្រិត និងការបង្កើតយន្តការសម្រាប់ការ គណនេយ្យភាពទៅស្ត្រីទូទាំងពិភពលោក។

ជាមួយនឹងផែនការសកម្មភាពទីក្រុងប៉េកាំង (BPFA) មិនមែនជាឯកសារដែលដាក់បញ្ចូលក្នុងច្បាប់ និងគ្មានយន្តការគណនេយ្យភាព ដូច្នេះហើយគឺមិនមានកាតព្វកិច្ចស្របច្បាប់នៅលើរដ្ឋដើម្បីប្រកាន់ខ្ជាប់ទៅនឹងសេចក្តីប្រកាស ទីក្រុងប៉េកាំង និងផែនការសកម្មភាពទីក្រុងប៉េកាំង (BPFA) ក្រៅពីលើកទឹកចិត្តឱ្យបណ្តារដ្ឋរាយការណ៍ទៅឱ្យ អង្គការសហប្រជាជាតិទទួលបន្ទុកលើស្ត្រី រួមជាមួយនឹងអនុសញ្ញាស៊ីដ។ គ្មានប្រទេសដែលបានបញ្ចប់របៀបវារៈនេះនៅឡើយទេ។ ស្ត្រីដែល រកប្រាក់ចំណូលបានតិចជាងបុរស និងធ្វើការនៅក្នុងលក្ខខណ្ឌការងារដែលមានគុណភាពអន់។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៣នាក់ធ្លាប់ទទួលរង អំពើហិង្សា ផ្លូវកាយ ឬ ផ្លូវភេទម្តងក្នុងជីវិតរបស់ពួកគេ។ គម្លាតសិទ្ធិសុខភាពបន្តពូជ និង ថែទាំសុខភាពធ្វើឱ្យស្ត្រី ៨០០ នាក់ស្លាប់ក្នុងការផ្តល់កំណើតកូនជារៀងរាល់ថ្ងៃ ។ តំណាងស្ត្រីនៅក្នុងការធ្វើ ការកម្រិតសម្រេចចិត្ត គឺនៅតែមិនទាន់តិចជាងបុរស។

ការពិនិត្យឡើងវិញផែនការសកម្មភាពទីក្រុងប៉េកាំង+២០ នៅទីក្រុងបាងកក គឺជាឱកាសដើម្បីពិនិត្យឡើងវិញលើការប្តេជ្ញាចិត្តរបស់រដ្ឋនៅលើផែនការសកម្មភាពទីក្រុងប៉េកាំងដើម្បីពង្រឹងយន្តការ ស្តីពីការពង្រឹង និងគណនេយ្យភាពដើម្បីជំរុញសិទ្ធិស្ត្រី។ តំណាងអង្គការសង្គមស៊ីវិលកម្ពុជា ២៥ស្ថាប័ន បានចូលរួមក្នុងវេទិកាអង្គការសង្គមស៊ីវិល ដែលបានរៀបចំមុនពេលកិច្ចប្រជុំទីក្រុងប៉េកាំង+២០ ដោយនាំមកនូវសេចក្តីថ្លែងការណ៍រួមផ្តោតជាសំខាន់លើបញ្ហា៤៖ ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច និងមុខងារសាធារណៈ និងតួនាទីជាអ្នកដឹកនាំ , សិទ្ធិការងារ និងការការពារ, អំពើហិង្សាលើស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នា, និងនិន្នាការណាភេទ និងអត្តសញ្ញាណយេនឌ័រ គឺដាក់នៅក្នុងវេទិកាអង្គការសង្គមស៊ីវិល និងចែកចាយយ៉ាងទូលំទូលាយក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង+២០ នាទីក្រុងបាងកក ពីថ្ងៃទី ១៧ ដល់២០ ខែវិច្ឆិកា ២០១៤។ លទ្ធផលនៃសេចក្តីប្រកាសទីក្រុងប៉េកាំង+២០ នេះបន្តយកទៅគណៈកម្មការទទួលបន្ទុកស្ថានភាពស្ត្រីលើកទី៥៩(CSW) នៅក្នុង ទីក្រុងញូវយ៉ក។ ដើម្បីបន្តដំណើររបស់យើងក្នុងការជំរុញសិទ្ធិស្ត្រី អង្គការសីលការសហការជាមួយ អង្គការស៊ីដ,បណ្តុំស្ត្រីកម្ពុជា,បណ្តាញយេនឌ័រ និងអភិវឌ្ឍន៍

ហៅកាត់ថា(GADNet) និងបណ្តាញស្ត្រីដទៃទៀត/ អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលបានការគាំទ្រពីអង្គការ យូអិសអិច (UN Women) នឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការពិនិត្យឡើងវិញ ផែនការសកម្មភាពទីក្រុង ប៉េកាំង+២០” ថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ២០១៥ នៅសណ្ឋាគារហ៊ីម៉ាវី រាជធានីភ្នំពេញ។

គោលបំណង

១. ដើម្បីផ្សព្វផ្សាយដល់សហគមន៍អង្គការមិនមែនរដ្ឋាភិបាលស្តីពីលទ្ធផលនិងដំណើរការផែនការសកម្មភាព ក្រុងប៉េកាំង+២០ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងការបន្តកិច្ចប្រជុំជាសកលនៅទីក្រុងញូវយ៉កនាខែមីនា ឆ្នាំ២០១៥។
២. ដើម្បីកំណត់បញ្ហា និងគំនិតនៃការអនុវត្តផែនការសកម្មភាពទីក្រុងប៉េកាំង+២០
៣. កំណត់សកម្មភាពរួមរបស់អង្គការសង្គមស៊ីវិលកម្ពុជាក្នុងការតស៊ូមតិ និងតាមដានកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកស្ថានភាពស្ត្រីលើកទី៥៩(CSW)នៅក្នុងទីក្រុងញូវយ៉ក។
៤. ដើម្បីកំណត់អ្នកដែលនឹងត្រូវទៅកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកស្ថានភាពស្ត្រីលើកទី៥៩(CSW) ដែលមានថវិកាគាំទ្ររួចជាស្រេច។

លទ្ធផល

១. បង្កើនចំណេះដឹងទៅលើអ្វីដែលជា ទីក្រុងប៉េកាំង+២០ និងដំណើរការ កិច្ចប្រជុំគណៈកម្មការទទួលបន្ទុកស្ថានភាពស្ត្រីលើកទី៥៩(CSW)
២. បង្កើនចំណេះដឹងនៃចំណុចសំខាន់នៃការផ្លាស់ប្តូរនៅក្នុងសេចក្តីប្រកាសទីក្រុងប៉េកាំង+២០ ក្នុងទីក្រុងបាងកក ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤
៣. កំណត់បញ្ហាស្ត្រីចំបងសម្រាប់កម្ពុជា និងរបៀបវារៈសម្រាប់ កិច្ចប្រជុំគណៈកម្មការទទួលបន្ទុកស្ថានភាពស្ត្រីលើកទី៥៩(CSW)
៤. កំណត់ការប្តេជ្ញាចិត្តនៃភាគីពាក់ព័ន្ធសំខាន់ៗក្នុងការចូលរួមនៅក្នុងដំណើរការ និងការតស៊ូមតិ
៥. កំណត់នូវជំហានបន្ទាប់សម្រាប់ការប្តេជ្ញាចិត្ត និងបញ្ជីឈ្មោះអ្នកចូលរួមកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកស្ថានភាពស្ត្រីលើកទី៥៩(CSW) នៅទីក្រុងញូវយ៉ក។

វិធីសាស្ត្រនៃសិក្ខាសាលា

១. បង្ហាញ និងឆ្លុះបញ្ចាំងទៅលើសកម្មភាពតស៊ូមតិ នៃទីក្រុងប៉េកាំង+២០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយអង្គការសង្គមស៊ីវិល
២. ការពិភាក្សាក្រុមធំលើយន្តការដែលមានស្រាប់របស់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តផែនការសកម្មភាពទីក្រុងប៉េកាំង
៣. ការពិភាក្សាក្រុមទៅលើការបញ្ចូលផែនការតស៊ូមតិនៅពេលបន្ទាប់សម្រាប់ កិច្ចប្រជុំគណៈកម្មការទទួលបន្ទុកស្ថានភាពស្ត្រីលើកទី៥៩(CSW)
៤. សិក្ខាសាលានេះនឹងជាវេទិកាសម្រាប់ចែករំលែក និងរៀនសូត្រទៅលើបញ្ហាស្ត្រីដែលសំខាន់ ហើយនឹងដំណើរការទីក្រុងប៉េកាំង+២០ ហើយនឹងរបៀបវារៈជាសកល។

របៀបវារៈ:

ពេលវេលា	របៀបវារៈ	អ្នកសម្របសម្រួល
៨:០០-៨:១៥	មតិស្វាគមន៍ និងណែនាំពី ផែនការសកម្មភាព ទីក្រុងប៉េកាំង+២០	លោកស្រី លី វិជ្ជតា នាយិកា អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី
៨:១៥-៩:១៥	- សក្ខីកម្មរបស់ជនរងគ្រោះជាស្ត្រី (សកម្មជន ដីធ្លី, ចំណាកស្រុក, កម្មកររោងចក្រ, ស្ត្រី ផ្ទុកមេរោគអេដស៍) (៣ទៅ៥នាទី ក្នុងម្នាក់) - លទ្ធផលសង្ខេបដំណើរការ ហើយនឹងសេចក្តី ប្រកាសផែនការសកម្មភាពទីក្រុងប៉េកាំង (BPFA) សំណួរ & ចម្លើយ	វាគ្មិន: - លោកស្រី ឈឹម ចាន់នាង, អង្គការស៊ីដ - លោកស្រី ឃ្លាង សុវណ្ណា, បម្រើសម្របសម្រួលបណ្តាញ GADNet អ្នកសម្របសម្រួល: - លោកស្រី ចាន់ សុភ័ណ្ឌ, មន្ត្រីសម្របសម្រួលកម្មវិធី អង្គការសីលការ
៩:១៥-៩:៤៥	- ដំណើរការជាសកលពី គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទៅ គោលដៅអភិវឌ្ឍន៍ចីរភាព សំណួរ & ចម្លើយ	វាគ្មិន: - លោក រន វិត, មន្ត្រីអភិបាលកិច្ចល្អ នៃអង្គការយូអិនស៊ែម អ្នកសម្របសម្រួល: - លោក ស្រីន ស្រីន, អ្នកសម្របសម្រួលបណ្តាញ អនាគតយុវជនអាស៊ាន
៩:៤៥-១០:០០	សម្រាកអាហារសម្រន់	
១០:០០-១០:៥០	កំណត់បញ្ហាអាទិភាព និងរបៀបវារៈសម្រាប់ការតស៊ូមតិ នៅថ្នាក់ជាតិ និងពិភពលោក សំណួរ & ចម្លើយ	អ្នកសម្របសម្រួល: - លោកស្រី លី វិជ្ជតា នាយិកា អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី - កញ្ញា សេង រាសី, ជំនួយការនាយិកាប្រតិបត្តិ អង្គការសីលការ
១០:៥០-១២:០០	ការគាំទ្រសេចក្តីថ្លែងការណ៍រួមជំហានបន្ទាប់	- លោកស្រី ជីដា ឃឹះ, នាយិកាប្រតិបត្តិនៃអង្គការសីលការ - លោកស្រី ស៊ីនកេត សិរីលក្ខណ៍, អ្នកសម្របសម្រួលគម្រោងអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល
១២:០០-១២:១៥	សង្ខេប និងបិទអង្គសិក្ខាសាលា	- លោកស្រី ជីដា ឃឹះ, នាយិកាប្រតិបត្តិនៃអង្គការសីលការ
១២:១៥-១៣:៣០	អាហារថ្ងៃត្រង់សាមគ្គីសម្រាប់ស្ត្រី	

សូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី ក្នុងករណីចាំបាច់!